

បង្កើនសក្តានុពល

SaverAsia

សន្សំពេលវេលារបស់អ្នក | សន្សំប្រាក់របស់អ្នក | សន្សំសម្រាប់អនាគតរបស់អ្នក



ប្រៀបធៀបសេវាកម្មធ្វើប្រាក់ (ប្រាក់បញ្ញើទៅផ្ទះ) ដើម្បីស្វែងរកតម្លៃ និងសេវាល្អបំផុត នៅពេលដែលអ្នក
ធ្វើការធ្វើប្រាក់ទៅផ្ទះ។

មាតិកា

តើអ្វីជា SaverAsia ? ០២

របៀបរៀបចំបង្កើត ០៣

មគ្គុទ្ទេសក៍របៀបរៀបចំបង្កើត ០៣

របៀបប្រើប្រាស់ទំព័ររបៀបរៀបចំបង្កើត ០៥

មូលដ្ឋានហិរញ្ញវត្ថុ ០៧

មុខងារគណនា ០៩

មុខងារគណនាថវិកា ០៩

មុខងារគណនាប្រាក់ថែមម៉ោង (ម៉ាឡេស៊ី) ១១

បញ្ញត្តិសក្ខី ១៣

សេចក្តីសន្និដ្ឋាន ១៥

តើអ្វីជា SaverAsia ?

SaverAsia គឺកម្មវិធីប្រើប្រាស់ដោយឥតគិតថ្លៃ
ដែលនឹងជួយអ្នកនៅក្នុងប្រទេសថ្មី ដែលអ្នក
កំពុងរស់នៅ៖



ប្រៀបធៀបការចំណាយ និង
សេវាកម្ម សម្រាប់ការធ្វើប្រាក់
ទៅផ្ទះ។



ស្វែងរកសេវាកម្មហិរញ្ញវត្ថុ និង
ព័ត៌មាន ដែលមានប្រយោជន៍
គ្រប់ទីកន្លែងដែលអ្នករស់នៅ។



ជួយអ្នកគ្រប់គ្រងប្រាក់ របស់
អ្នក និងត្រូវប្រាកដថាអ្នកអាច
សន្សំប្រាក់បាន និងមិនធ្វើការ
ចំណាយហួសកំណត់។



ជួយអ្នកផ្ទៀងផ្ទាត់ថា តើប្រាក់
បន្ថែមម៉ោងរបស់អ្នក ត្រូវបាន
ទូទាត់ស្របតាមច្បាប់ ដែរឬ
ទេ។



ប្រៀបធៀបអត្រា

- ✓ តើអ្នកកំពុងមានផែនការធ្វើប្រាក់ទៅផ្ទះមែនទេ ?
- ✓ ហើយកំពុងចូលថា តើគួរធ្វើដូចម្តេចទើបអាចធ្វើប្រាក់បានដោយឈ្នួសវិ?

ប្រសិនបើដូច្នោះមែន SaverAsia អាចជួយអ្នកបាន។

ប្រៀបធៀបសេវាកម្មធ្វើប្រាក់ (ប្រាក់បញ្ញើទៅផ្ទះ) ដើម្បីស្វែងរកតម្លៃ និងសេវាល្អបំផុត នៅពេលដែលអ្នកធ្វើការធ្វើប្រាក់ទៅផ្ទះ។

ហេតុអ្វីយើងត្រូវប្រៀបធៀបសេវា
ធ្វើប្រាក់នៅលើ SaverAsia ?

ប្រៀបធៀប និងស្វែងរកសេវាដែលមានតម្លៃទាបបំផុត
សេវានេះគឺឥតគិតថ្លៃ-អ្នកមិនត្រូវចំណាយក្នុងការប្រើប្រាស់
SaverAsia នោះឡើយ។

ប្រៀបធៀប និងស្វែងរកសេវាកម្មដែលសាកសមនឹងអ្នកបំផុត
វាជួយឱ្យអ្នកសន្សំពេលវេលា - មុខងារកំណត់របស់ SaverAsia
អាចជួយឱ្យអ្នកជ្រើសរើសសេវាដែលមានភាពងាយស្រួល
បំផុតសម្រាប់អ្នក និងអ្នកទទួលប្រាក់។



មុខងារកំណត់

មុខងារកំណត់អនុញ្ញាតឱ្យអ្នកជ្រើសរើស៖

- ✓ ល្បឿននៃការផ្ទេរប្រាក់
- ✓ ទម្រង់នៃការផ្ទេរប្រាក់ (របៀបដែលអ្នកធ្វើប្រាក់)
- ✓ វិធីសាស្ត្រនៃការផ្ទេរប្រាក់ (របៀបដែលអ្នកទូទាត់ប្រាក់ និងរបៀបទទួលប្រាក់)

របៀបរៀបចំ និងស្វែងរកសេវាកម្មដែលលឿនបំផុត
ពេលខ្លះការធ្វើប្រាក់ឱ្យអ្នកណាម្នាក់លឿន
គឺជារឿងសំខាន់បំផុត។ ស្វែងល្បឿននៃផ្ទេរ
ប្រាក់លឿនបំផុត។

ល្បឿននៃការផ្ទេរប្រាក់

- 🕒 ពីរថ្ងៃ
- 🕒 ថ្ងៃដដែល
- 🕒 ចំណាយពេលតិចជាងមួយម៉ោង
- 🕒 ថ្ងៃបន្ទាប់
- 🕒 ៣-៥ ថ្ងៃ

អ្នកអាចកំណត់បន្ថែម ដើម្បីជ្រើសរើសមធ្យោបាយដែលអ្នកពេញចិត្តក្នុងការធ្វើប្រាក់៖

ទម្រង់នៃការផ្ទេរប្រាក់

- 🖨️ អនឡាញ
- 👤 ដោយផ្ទាល់
- 👤 🖨️ ដោយផ្ទាល់ ឬអនឡាញ

វិធីសាស្ត្រនៃការផ្ទេរប្រាក់

- 👤 > 👤 ប្រាក់បញ្ញើធនាគារទៅប្រាក់បញ្ញើធនាគារ
- 👤 > 🏠 ប្រាក់បញ្ញើធនាគារ ទៅសាច់ប្រាក់
- 🏠 > 🏠 សាច់ប្រាក់ ទៅសាច់ប្រាក់
- 🏠 > 👤 បណ្ណាគណនៈ/ឥណទានទៅប្រាក់បញ្ញើធនាគារ
- 👤 🏠 > 🏠 ប្រាក់បញ្ញើធនាគារ ឬសាច់ប្រាក់ ទៅសាច់ប្រាក់
- 👤 🏠 > 🏠 ប្រាក់បញ្ញើធនាគារ ឬសាច់ប្រាក់ទៅសាច់ប្រាក់ទៅសាច់ប្រាក់
- 🏠 > 👤 សាច់ប្រាក់ ទៅប្រាក់បញ្ញើធនាគារ
- 👤 > 🏠 ប្រាក់បញ្ញើធនាគារ ទៅប្រាក់ចល័ត

របៀប

ប្រើប្រាស់ទំព័រ ‘ប្រៀបធៀបអត្រា’

ជំហានទី១

ជ្រើសរើសប្រទេសដែលអ្នកធ្វើចេញ
និងប្រទេសដែលត្រូវធ្វើទៅកាន់។

ជំហានទី២

ជ្រើសរើសចំនួនទឹកប្រាក់ដែលអ្នក
ចង់ធ្វើ។

ជំហានទី៣

ចុច ‘ប្រៀបធៀបអត្រាឥឡូវនេះ’
ដើម្បីទទួលបានលទ្ធផលដែលល្អ
បំផុត - នៅលើទំព័រនេះ អ្នកមាន
ជម្រើសជាច្រើនសម្រាប់ការប្រៀប
ធៀបតម្លៃ ដើម្បីមើលការកំណត់
ផ្សេងៗគ្នា អូសចុះឡើងនៅផ្នែក
ចំហៀងនៃអត្រាប្តូរបស់អ្នក។

ប្រៀបធៀបអត្រា

សន្សំលើការផ្ទេរប្រាក់

ប្រៀបធៀបតម្លៃរបស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មផ្ទេរប្រាក់

ធ្វើប្រាក់ពី

 អូស្ត្រាលី

ធ្វើប្រាក់ទៅ

 ហ្វីលីពីន

ចំនួន

 ១០០


ប្រៀបធៀបអត្រាឥឡូវនេះ

ជំហានទី៤

ជ្រើសរើសពីការកំណត់ផ្សេងៗរបស់យើង ដើម្បីស្វែងរកវិធីផ្ញើប្រាក់សម្រាប់អ្នក។

ជំហានទី៥

ធ្វើប្រាក់ដោយចុច “ធ្វើប្រាក់” ឬចុចលើនិមិត្តសញ្ញារបស់សេវាកម្មផ្ញើប្រាក់។ បន្ទាប់មក អ្នកអាចចុះឈ្មោះនិងធ្វើដោយប្រើប្រាស់សេវាកម្មដែលអ្នកបានរកឃើញនៅ SaverAsia ។





មូលដ្ឋានហិរញ្ញវត្ថុ

តើអ្នកកំពុងគិតអំពី៖

- ✓ ការបើកគណនីធនាគារ?
- ✓ ការពិភាក្សាអំពីធានារ៉ាប់រង?
- ✓ ចង់ស្វែងយល់បន្ថែមទៀតអំពីហិរញ្ញវត្ថុរបស់អ្នក?

បើដូច្នោះមែន SaverAsia អាចជួយអ្នកបាន។

ទំព័រ ‘មូលដ្ឋានហិរញ្ញវត្ថុ’ អាចជួយអ្នកស្វែងយល់អំពីសេវាហិរញ្ញវត្ថុផ្សេងៗគ្នា និងអត្ថន័យរបស់វា។ អ្នកអាចរៀនពីរបៀបបើកគណនីធនាគារ ឬស្វែងយល់អំពីសេវាហិរញ្ញវត្ថុ និងធានារ៉ាប់រងផ្សេងៗគ្នាដែលអាចរកបាននៅក្នុងប្រទេសថ្មីដែលអ្នកកំពុងរស់នៅ។

មូលដ្ឋានហិរញ្ញវត្ថុ

មូលដ្ឋានហិរញ្ញវត្ថុ

ដើម្បីជួយអ្នកសន្សំប្រាក់ ឬធ្វើប្រាក់របស់អ្នក សូមអានគន្លឹះមូលដ្ឋានហិរញ្ញវត្ថុរបស់យើង។

តើអ្នកអាចបើកគណនីធនាគារបានយ៉ាងដូចម្តេច?

ធនាគារផ្តល់ឱ្យអ្នកនូវសេវាកម្មផ្សេងៗគ្នាដើម្បីបំពេញតម្រូវការផ្សេងគ្នានៃអតិថិជនរបស់ពួកគេ។ អ្នកនឹងត្រូវយល់អំពីលក្ខខណ្ឌនៃគណនីធនាគារ [...]។

អានបន្ថែម

តើអក្ខរកម្មហិរញ្ញវត្ថុជាអ្វី?

អក្ខរកម្មហិរញ្ញវត្ថុ គឺជាសមត្ថភាពក្នុងការយល់ និងគ្រប់គ្រងប្រាក់របស់អ្នក។ វាមានសារសំខាន់ ព្រោះវាផ្តល់ឱ្យយើងនូវចំណេះដឹង និងជំនាញប្រកបដោយប្រសិទ្ធភាពដើម្បី [...]។

ដើម្បីចូលមើលគេហទំព័រ
SaverAsia សូមចូលទៅកាន់៖

SaverAsia ជួយអ្នកឱ្យស្វែងរក និងសិក្សាពីសេវាកម្មគាំទ្រដែល មានប្រយោជន៍នៅគ្រប់ទីកន្លែង ដែលអ្នករស់នៅ។

បន្ថែមពីលើគ្រួសារអ្នកប្រើប្រាស់ឆ្លើយឡើងវិញនូវការកើនឡើងនៃតម្លៃប្រាក់ប្រចាំខែដែលអ្នកកំពុងសរសេរ មុខងារ "សន្សំប្រាក់" (Save Money) របស់ SaverAsia បានប្រយោជន៍ក្នុងការជួយអ្នកធ្វើឱ្យប្រសើរឡើងនូវសុខភាពហិរញ្ញវត្ថុរបស់អ្នក និងគ្រួសាររបស់អ្នក។* នាពេលបច្ចុប្បន្ន ធនាគារហិរញ្ញវត្ថុអាចបានសម្រាប់តែការប្រើប្រាស់ជាភាសាអង់គ្លេសតែប៉ុណ្ណោះ។

Q. Search.

ទោះបីជាអ្នកកំពុងធ្វើការ និងរស់នៅទីណាក៏ដោយ, SaverAsia នឹងផ្តល់ឱ្យអ្នកនូវការគាំទ្រជាមូលដ្ឋាន។ រាប់ពីការណែនាំផ្នែកសុខាភិបាល ទិដ្ឋាការ និងការអប់រំ និងតម្រូវការនានាជាច្រើនទៀត។

10



មុខងារគណនា

តើអ្នកចង់៖

- ✓ តាមដានការចំណាយរបស់អ្នក?
- ✓ កំណត់គោលដៅសន្សំប្រាក់របស់អ្នក?
- ✓ ពិនិត្យមើលថា អ្នកគួរទទួលបានប្រាក់បន្ថែមម៉ោងប៉ុន្មាន?

ប្រសិនបើជម្រើស៖ SaverAsia អាចជួយអ្នកបាន។



របៀប

ប្រើប្រាស់ “មុខងារគណនា” របស់យើង...

បញ្ចូលប្រាក់ចំណូល និងការចំណាយរបស់អ្នក ដើម្បីពិនិត្យមើលថា តើអ្នកអាចសន្សំប្រាក់បានប៉ុន្មាន ក្នុងការធានាថា អ្នកនឹងមិនធ្វើការបាយវាយលើសកម្រិត។

ជំហានទី១

បញ្ចូលប្រាក់ចំណូលរបស់អ្នក។ បំពេញរាល់មធ្យោបាយដែលទទួលបានប្រាក់ចំណូល ២. មុខរបរ, តារាងកំណើន រដ្ឋាភិបាល, ការងារបន្ទាប់បន្សំ, ប្រាក់ចំណូលពីការជួល, បើកបរឡាន, ភាគហ៊ុន ។ល។

← មុខងារគណនាប្រាក់

ជំហាន ១/៣

ប្រាក់ចំណូល

ចាប់ផ្តើមដោយបំពេញរាល់គ្រប់មធ្យោបាយដែលអ្នកទទួលបានប្រាក់ចំណូល

ប្រាក់ចំណូលចម្បង

ចំនួន រយៈពេលទូទាត់

៧០០ ប្រចាំសប្តាហ៍

ប្រាក់ចំណូលផ្សេងៗ

តើអ្នកមានប្រាក់ចំណូលដទៃទៀតដែរឬទេ? ២.តារាងកំណើន រដ្ឋាភិបាល, ការងារបន្ទាប់បន្សំ, ប្រាក់ចំណូលពីការជួល, បើក Grab, ភាគហ៊ុន ។ល។

បំពេញប្រាក់ចំណូលបន្ថែម

ជំហានទី២

បំពេញការចំណាយរបស់អ្នក។ បន្ថែមគ្រប់
វិធីដែលអ្នកធ្វើការចំណាយប្រាក់ ១. ជួលផ្ទះ
ចំណីអាហារ ប្រាក់បញ្ញើទៅផ្ទះ វិគ្គយបត្រ
(ទូរស័ព្ទ អគ្គិសនី ។ល។) ការធ្វើដំណើរ ។ល។

ជំហានទី៣

ចុច 'បន្ទាប់' ដើម្បីមើលថាអ្នកកំពុងសន្សំប្រាក់
ប៉ុន្មាន ហើយត្រូវប្រាកដថា អ្នកមិនធ្វើការ
ចាយវាយច្រើនហួសកម្រិតនោះទេ។



ជំហានទី៣

បញ្ចូលប្រាក់ខែគោលអ្នកទទួលបាន
និងរយៈពេលទូទាត់

របៀប

ប្រើប្រាស់ “មុខងារ គណនាប្រាក់ថែមម៉ោង (ម៉ាឡេស៊ី)” ...

ប្រសិនបើអ្នកធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី
អ្នកអាចគណនាប្រាក់ថែមម៉ោង ដែល
និយោជករបស់អ្នកត្រូវផ្តល់ឱ្យអ្នក ដោយ
ប្រើប្រាស់មុខងារគណនាប្រាក់បន្ថែមម៉ោង
របស់យើង។

នេះជាវិធីបីយ៉ាងដែលប្រាក់ថែមម៉ោងរបស់អ្នក
ត្រូវបានគណនា៖

- ✓ ថ្ងៃចុងសប្តាហ៍ធម្មតា
- ✓ ថ្ងៃឈប់សម្រាក
- ✓ ថ្ងៃឈប់សម្រាកសាធារណៈ

ដោយបញ្ចូលចំនួនម៉ោងដែលអ្នកធ្វើការ មុខងារ
គណនាប្រាក់ថែមម៉ោងរបស់ SaverAsia អាច
ប្រាប់អ្នកពីចំនួនប្រាក់ដែលអ្នកត្រូវទទួលបាន។

←

មុខងារគណនាប្រាក់ថែមម៉ោង

⚙️

🔍

ជំហាន ១/២

មុខងារគណនាប្រាក់ថែមម៉ោងនៅម៉ាឡេស៊ី

មុខងារគណនានេះនឹងកំណត់ចំនួនប្រាក់ថែមម៉ោងដែលអ្នកគួរទទួលបាន ផ្អែកលើចំនួនម៉ោងដែលអ្នកបំពេញការងារ និងស្តង់ដាររដ្ឋាភិបាលដែលត្រូវការសម្រាប់ការធ្វើការលើសម៉ោង។

ប្រាក់ខែគោល

ចំនួន

រយៈពេលទូទាត់

MYR 250

ប្រចាំថ្ងៃ

អត្រាប្រចាំម៉ោងរបស់អ្នកគឺ MYR 25.00

ការងារថែមម៉ោង

ចែងក្នុងច្បាប់ការងារ១៩៥៥ (ម៉ាឡេស៊ី) និយោជិតនឹងត្រូវទទួលបានអត្រាមិនតិចជាង ១,៥ ដងនៃអត្រាប្រចាំម៉ោងរបស់គាត់/នាងសម្រាប់ការងារថែមម៉ោងលើសម៉ោងធ្វើការធម្មតា។ សម្រាប់ការងារនៅថ្ងៃឈប់សម្រាក និយោជិតត្រូវទទួលបានប្រាក់បន្ថែមម៉ោង មិនតិចជាង ២,០ ដងនៃអត្រាប្រចាំម៉ោង និងនៅថ្ងៃឈប់សម្រាកសាធារណៈ មិនតិចជាង ៣,០ ដងនៃអត្រាប្រចាំម៉ោង។

បន្ទាប់ >

ជំហានទី២

បញ្ចូលចំនួនម៉ោងដែលអ្នកបានបំពេញ
ការងារបន្ថែមនៅក្នុងកូឡេនខាងក្រោម

ថ្ងៃធម្មតា (*១,៥)
 ចំនួនម៉ោងធ្វើការថែមម៉ោង

ថ្ងៃឈប់សម្រាក (*២)
 ចំនួនម៉ោងធ្វើការថែមម៉ោង

ថ្ងៃឈប់សម្រាកសាធារណៈទទួលបានប្រាក់កម្រៃ (*២)
 ចំនួនម៉ោងធ្វើការថែមម៉ោង

ថ្ងៃឈប់សម្រាកសាធារណៈមិនទទួលបានប្រាក់កម្រៃ (*៣)
 ចំនួនម៉ោងធ្វើការថែមម៉ោង

បន្ទាប់

ជំហានទី៣

ចុច “បន្ទាប់” និងពិនិត្យមើលសង្ខេបនៃ
ចំនួនទឹកប្រាក់ដែលនិយោជកគួរតែផ្តល់
ឱ្យអ្នកក្នុងអំឡុងពេលនោះ។

សង្ខេប
 ខាងក្រោម អ្នកអាចមើលបានថា អ្នកទទួលបានប្រាក់
ប៉ុន្មានក្នុងរយៈពេលនេះ៖

ប្រាក់ខែគោល	MYR 2800.00
ថ្ងៃធម្មតា (*១,៥)	MYR 1900.00
ថ្ងៃឈប់សម្រាក (*២)	MYR 700.00
ថ្ងៃឈប់សម្រាកសាធារណៈមានប្រាក់កម្រៃ (*២)	MYR 500.00
ថ្ងៃឈប់សម្រាកសាធារណៈគ្មានប្រាក់កម្រៃ (*៣)	MYR 1000.00
ចំណូលសរុប	MYR 6500.00

ទាញយកសង្ខេប

មុន



មគ្គុទេសក៍

ដើម្បីស្វែងពីទិដ្ឋភាពនានានៃកម្មវិធី
សូមមើលវីដេអូលម្អិតរបស់យើងនៅ
លើទំព័រ “មគ្គុទេសក៍វីដេអូ” តាមជម្រើស
ភាសារបស់អ្នក។



វីដេអូលម្អិត “មគ្គុទេសក៍វីដេអូ” នឹងណែនាំអ្នក
អំពីកម្មវិធី SaverAsia របៀបធ្វើប្រាក់នៅលើ
កម្មវិធី ឬសេណារីយ៉ូផ្សេងៗដែលអ្នកអាច
ប្រើប្រាស់មុខងារគណនា SaverAsia។



សេចក្តីសន្និដ្ឋាន

កម្មវិធីប្រើប្រាស់ដោយឥតគិតថ្លៃ SaverAsia នឹងជួយអ្នក៖

- ✓ ប្រៀបធៀប និងស្វែងរកការចំណាយទាបបំផុត។
- ✓ ប្រៀបធៀប និងស្វែងរកសេវាកម្មល្បឿនបំផុត។
- ✓ ប្រៀបធៀប និងស្វែងរកសេវាកម្មដែលសាកសមនឹងអ្នកបំផុត។
- ✓ ស្វែងយល់អំពីសេវាហិរញ្ញវត្ថុផ្សេងៗគ្នា និងអត្ថន័យរបស់វា។
- ✓ គ្រប់គ្រងប្រាក់របស់អ្នកតាមរយៈមុខងារគណនាថវិកា និងប្រាក់ថែមម៉ោងរបស់យើង។



គេហទំព័រ SaverAsia ក៏អាចជួយអ្នក៖

- ✓ ស្វែងរក និងភ្ជាប់ជាមួយស្ថាប័នហិរញ្ញវត្ថុដែលមានប្រយោជន៍នៅគ្រប់ទីកន្លែងដែលអ្នករស់នៅ។
- ✓ ស្វែងរក និងសិក្សាអំពីសេវាកម្មគាំទ្រដែលមានប្រយោជន៍គ្រប់ទីកន្លែងដែលអ្នករស់នៅ។

ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់៖ <https://saverasia.com/local-support/>



SaverAsia

សន្សំពេលវេលារបស់អ្នក | សន្សំប្រាក់របស់អ្នក | សន្សំសម្រាប់អនាគតរបស់អ្នក



គាំទ្រដោយ៖



International
Labour
Organization



Canada

គ្រប់គ្រងដោយ៖



ផលិតកម្មមុខងារគណនាប្រាក់ថែមម៉ោង ត្រូវបានផលិតឡើងក្រោមកិច្ចសហការរវាង (Developing Market Associates) DMA និង International Labour Organization (ILO) Migrant Workes Empowerment and Advocacy (MWEA) Project។

គម្រោង MWEA ត្រូវបានផ្តល់ហិរញ្ញប្បទានដោយ United States Department of Labor ក្រោមកិច្ចព្រមព្រៀងសហការលេខ IL-28099-15-75-K-11។

ឯកសារនេះមិនបានឆ្លុះបញ្ចាំងនូវទស្សនៈ ឬគោលនយោបាយរបស់ United States Department of Labor ហើយការលើកពីឈ្មោះផលិតផលពាណិជ្ជកម្ម ឬស្ថាប័នណាមួយ ក៏មិនបានបង្ហាញពីការគាំទ្ររបស់រដ្ឋាភិបាលអាមេរិកនោះឡើយ។ ១០០% នៃចំណាយសរុបនៃមុខងារគណនាប្រាក់ថែមម៉ោង ត្រូវបានផ្តល់ហិរញ្ញប្បទានដោយ Federal Fund សម្រាប់ការចំណាយសរុបចំនួន ២២,១០០ ដុល្លារអាមេរិក។